



ឯកសារទស្សនទានយុទ្ធនាការ១សែនកោងកាង

អ្វីទៅជាយុទ្ធនាការ១សែនកោងកាង?

យុទ្ធនាការ១សែនកោងកាង គឺជាយុទ្ធនាការចូលរួមគាំទ្រការបណ្តុះនិងដាំកូនកោងកាងចំនួន១សែនដើម តាមដែនសហគមន៍នេសាទចំនួន៨ នៅខេត្តកំពត ដែលនឹងចាប់ផ្តើមដាំពីខែ កញ្ញា ដល់ ខែ ឧសភា ឆ្នាំ ២០២០ ។

យុទ្ធនាការនេះមានគោលបំណង៖

- ❖ កៀរគរការចូលរួមវិភាគទានពីសាធារណជនសម្រាប់គាំទ្រសហគមន៍នេសាទទាំង៨ បណ្តុះកូនកោងកាងចំនួន១សែនដើម និងរៀបចំព្រឹត្តិការណ៍ដាំកូនកោងកាង និងសកម្មភាពផ្សេងៗដើម្បីអភិវឌ្ឍសហគមន៍។
- ❖ កៀរគរសហគមន៍និងសាធារណជន ជាពិសេសយុវជននៅក្នុងខេត្តកំពតផ្ទាល់ ឱ្យចូលរួមដាំកូនកោងកាង និងចូលរួមការពារនិងថែរក្សាព្រៃកោងកាង។
- ❖ ផ្សព្វផ្សាយឱ្យសាធារណជនបានដឹងអំពីតួនាទីនិងគុណប្រយោជន៍របស់ដើមកោងកាង និងសារៈសំខាន់ក្នុងការចូលរួមការពារតំបន់ឆ្នេរ ដែលធានានូវសន្តិសុខស្បៀងសម្រាប់ប្រជាជនកម្ពុជា និងរក្សានូវតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន។

ហេតុអ្វីចាំបាច់ត្រូវធ្វើយុទ្ធនាការនេះ? ឥឡូវនេះ?

ព្រៃកោងកាង រួមជាមួយនិងផ្កាថ្ម និងស្មៅសមុទ្រ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរនៅកម្ពុជា ដោយស្រូបយកនូវឧស្ម័នកាបូនិចនិងជាតិពុលផ្សេងៗ ជួយទប់ទឹក ទប់ខ្យល់ការពារចម្រោះដី និងផ្តល់ជម្រកសត្វពង។ ការបាត់បង់នូវធនធានទាំងនេះនឹងនាំមកនូវការបាត់បង់នូវជម្រកសត្វពង អាហារសម្រាប់ចិញ្ចឹមសត្វ ដែលធ្វើឱ្យថយចុះនូវទិន្នផលនេសាទ និងរុក្ខជាតិសមុទ្រ និងធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខុមាលភាពរបស់មនុស្ស។

តំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជាធ្លាប់ជាតំបន់ដែលមានកម្រសស្មៅសមុទ្រធំជាងគេ នៅអាស៊ី អាគ្នេយ៍។ យោងតាមរបាយការណ៍របស់សហជីពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ឆ្នាំ២០០៤ ស្មៅ សមុទ្រនៅខេត្តកំពតមានទំហំ២៥២៤០ហិកតា មកដល់ឆ្នាំ២០១៤ ស្មៅសមុទ្របានថយចុះមកនៅត្រឹម ៨៤៣៥.៨០ ហិកតា តែប៉ុណ្ណោះ។ មានកត្តាជាច្រើនដែលនាំឱ្យមានការថយចុះនូវធនធានធម្មជាតិទាំងនេះ រួមមានគម្រោងអភិវឌ្ឍន៍ សកម្មភាពបូមខ្សាច់ប្រកបដោយការបំផ្លាញព្រៃកោងកាងដែលជាជម្រកសត្វ សកម្ម ភាពនេសាទខុសច្បាប់ទ្រង់ទ្រាយធំ សកម្មភាពពង្រីកដីកសិកម្ម វារីវប្បកម្ម និងកត្តាប្រែប្រួលអាកាសធាតុ។

បច្ចុប្បន្ន យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨របស់រដ្ឋបាលជលផលខេត្តកំពត ព្រៃកោងកាងនៅ ខេត្តកំពតមានទំហំ១៩៦៦ហិកតា រីឯផ្កាថ្មនៅខេត្តកំពតមានទំហំ៩៥៣ហិកតា។ សហគមន៍នេសាទនីមួយៗ កំពុងខ្វះខាតរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលជលផលខេត្តការពារតំបន់អភិរក្សស្មៅសមុទ្រ ផ្កាថ្ម និងព្រៃកោងកាង និងបង្កើនជីវចម្រុះតំបន់ឆ្នេរដើម្បីលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ និងដើម្បី រក្សាធនធានធម្មជាតិនិងសម្រស់បែកតងនៃតំបន់ឆ្នេររបស់កម្ពុជា។

តាមរយៈយុទ្ធនាការនេះ យើងទាំងអស់គ្នានឹងមានឱកាសចូលរួមជាមួយសហគមន៍ និងអាជ្ញាធរ ពាក់ព័ន្ធនានាដើម្បីរួមគ្នាបង្កើនការងារអភិរក្សនេះ ដើម្បីធ្វើឱ្យឆ្នេរសមុទ្រកម្ពុជាសម្បូរដោយធនធានស្មៅ សមុទ្រ ផ្កាថ្ម និងព្រៃកោងកាងដ៏ក្រាស់ដូចកាលពីមុន។

យុទ្ធនាការនេះរៀបចំដោយ

យុទ្ធនាការនេះសហការរៀបចំឡើងដោយអង្គការអាក់សិនអេតកម្ពុជា (AAC) មជ្ឈមណ្ឌលអភិវឌ្ឍន៍ ស្ត្រីនិងកុមារនៅកម្ពុជា (CWDDC) អង្គការសាមគ្គី (SAMAKY) សហគមន៍ត្រពាំងសង្កែ សហគមន៍កំពង់ សាមគ្គី សហគមន៍ត្រពាំងរពៅ សហគមន៍ព្រែកត្នោត សហគមន៍កែបថ្មី សហគមន៍ទទឹងថ្ងៃ សហគមន៍ កោះត្រីស្នា និងសហគមន៍លក ក្រោមកិច្ចសហប្រតិបត្តិការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តកំពត។

លទ្ធផលដែលសហគមន៍និងអ្នកចូលរួមនឹងទទួលបានពីយុទ្ធនាការនេះ

សហគមន៍៖

- ❖ ថវិកាដែលសាធារណជនបានចូលរួមវិភាគទានតាមរយៈការទិញកូនកោងកាង នឹងត្រូវបែងចែកទៅ សហគមន៍ទាំង៨ ដែលចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីប្រាស់ប្រាស់សម្រាប់ការចំណាយលើការ បណ្តុះកូនកោងកាង រៀបចំព្រឹត្តិការណ៍ដាំកូនកោងកាង និងសកម្មភាពផ្សេងៗទៀត ដើម្បីអភិវឌ្ឍ សហគមន៍។

- ❖ ធនធានជីវចម្រុះនិងស្ថានភាពជីវភាពរស់នៅរបស់សហគមន៍ប្រសើរឡើង ដែលនឹងធ្វើឱ្យមានការទទួលស្គាល់នឹងគាំទ្របន្ថែមទៀតពីសំណាក់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញនៅថ្នាក់ខេត្តនិងថ្នាក់ជាតិ ទៅលើតួនាទីរបស់សហគមន៍ក្នុងការចូលរួមចំណែកគ្រប់គ្រងសហគមន៍នេសាទ។
- ❖ សហគមន៍នីមួយៗនឹងមានឱកាសបង្ហាញឱ្យសាធារណជនស្គាល់ពីសហគមន៍របស់ខ្លួន និងផលិតផលធម្មជាតិដែលខ្លួនបានផលិត ដែលជាឱកាសទាក់ទាញភ្ញៀវទេសចរណ៍សម្រាប់ថ្ងៃអនាគត។

អ្នកចូលរួម៖

- ❖ សាធារណជនមានមោទនភាពដែលបានចូលរួមចំណែកក្នុងការដាំនិងថែរក្សាព្រៃកោងកាង។
- ❖ សាធារណជន នឹងអាចបន្តរីករាយជាមួយអាហារសមុទ្រធម្មជាតិ និងអាចទៅសម្រាកលំហែជាមួយសម្រស់ធម្មជាតិ និងខ្យល់បរិសុទ្ធនៅតាមតំបន់សហគមន៍នេសាទទាំង៨។
- ❖ សាធារណជនឬយុវជនគ្រប់រូបដែលចូលរួមដាំកូនកោងកាង នឹងទទួលបាននូវចំណេះដឹងអំពីដើមកោងកាង ការគ្រប់គ្រងសហគមន៍នេសាទ។

អ្នកអាចចូលរួមគាំទ្រយុទ្ធនាការនេះតាមរយៈ៖

- ❖ បង់ជាវិភាគទាន តាមរយៈការជួយទិញកូនកោងកាង ១ ដើមតម្លៃ ៤០០០ រៀល។ សាធារណជនអាចទិញមួយដើម ឬច្រើនដើម ដោយបង់ថវិកាវិភាគទានតាមវិធីដូចខាងក្រោម
 - ធនាគារអេប៊ីអេ (ABA BANK)
 - ឈ្មោះគណនី: ActionAid International Cambodia
 - លេខគណនី: 001017317
 - ឬ វីង (WING)
 - ឈ្មោះគណនី ActionAid International Cambodia
 - លេខគណនី: 03092855
 - ឬ ធនាគារអេស៊ីលីដា (ACLEDA BANK)
 - ឈ្មោះគណនី: ActionAid International Cambodia
 - លេខគណនី: 00012046942616
 - ឬមកបង់ផ្ទាល់នៅការិយាល័យអង្គការអាក់សិនអេតកម្ពុជានៅភ្នំពេញ ឬការិយាល័យអង្គការ CWDC នៅខេត្តកំពត។

- ❖ ចូលរួមដាំកូនកោងកាងនៅពេលអ្នកធ្វើដំណើរកំសាន្តទៅលេងខេត្តកំពត
- ❖ ចូលរួមផ្សព្វផ្សាយអំពីយុទ្ធនាការនេះទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ ឬបណ្តាញរបស់អ្នក ដើម្បីឱ្យពួកគាត់ ចូលរួមគាំទ្រយុទ្ធនាការនេះដែរ